Bill Payment Instruction by Mobile Phone/Mobile App សេចក្តីណែនាំលើប្រតិបត្តិការទូទាត់/បង់ប្រាក់ តាមរយ:ទូរសព្វដៃ/កម្មវិធីទូរសព្វ

	Mobile Ann "ACLEDA ToanChet"	កម្មវីកីឲសេព "មេសីហើវវាបាន់ធិត"
	1. Log in	เ <u>มืองหนูงงง</u> จะ เเ <u>มืองคริงกที่</u> พงก่ากทางเขอมี
	2 Select "Loan Renavment"	1. ចូលប្រេសេរា
Set mailton Bills		2. ជ្រើសរើសយក "ទូទាត់សំណង"
័ អេសីលីដា [ំ]		
+ ACLEDA +	Payment Top Up Transfer	ខ្លួននៅក្លុយបច្រ បញ្ចុលប្រាក់ខួរស័ព្ទ ផ្ទេរប្រាក់
ACLEDA Bank Re-	VISA 🌒	
ឌមានារ មេនពីលីខា នីមិលនៅ	QR Payment Scan to Pay Mastercard QR	្ថ្មទាត់ទាន់ចិត្ត ស្មែនឲ្ ទាត់វីសា ម៉ាស្ទ័រភាពប្ ត្រារ
ACLEDA Bank Ple		
ACLEDA Dank I R.	Loan Repayment Bus Payment Kantha Bopha	ទូរកាត់សំណង បង់ថ្ងៃឡានក្រុង ឃុំពូត
	My QR Code Loan Request ATM Nearest	្រូលិច្រ 🚅 🚵
		3. ជ្រើសរើសយក "ធនាគារឯកទេស អីអន (ខេមបឌា) ភីអិលសី"
អេសុលដា នៃឆនាន់ចត្	3. Select "AEON Specialized Bank (Cambodia) Plc"	
ALLEDA Unity iounched	ជនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី	🚈 🔊 នៃនាធារាជការទល់ អ៊ីអន (ខេមហ៊ូឌ)) ភាអលេសុ
	4. Enter information	4. បញ្ចូលព័ត៌មាន
	Select Account Transfer	• ជ្រៃសរើសគណនីផ្ទេរចេញ
	Input or Select Agreement No	• បញ្ចូលបង្រើសរើសលេខកិចសន្យា
	Customer No (Pay to AEON Card): XXXX-XXXXXXXXX-X	> ចេខេអតិថិជន(ទទាត់ទៅតាតឥណទាន AFON)· XXXX-XXXXXXXXXX
	Agreement No (Pay to AEON Loan): XXX-XXXXXXXX-X	
	• Payment Amount	· ::::::::::::::::::::::::::::::::::::
	• Payment Type (Immediately)	• បញ្ហាលចន្លនកប្រើប្រ
	5. Select OK	• ប្រភេទនៃការទូទាត (ភ្លាមៗ)
		5. ជ្រើសរើសយក "យល់ព្រម"
	Mobile App "Maybank2U"	កម្មវីធីទូវសព្ "Maybank2U"
	1. Log in	្រចពបើតេវា
	2. Select "Menu"	្ត្រាមក្នុងមើនមេនេ «ហើយមហាម»
	3. Select "Payment" 4. Select "One Off Bill Daymont"	
	4. Select "AFON"	3. ជ្រេសរេសយក "ទូទាត"
ជនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី	6 Enter Payment Information	4. ជ្រើសរើសយក "ទូទាតវក្កយបត្រតែមួយប្រតិបត្តិការ"
Maybank (Cambodia) Plc.	Agreement Number or Customer Number	5. ជ្រើសរើសយក "AEON"
	• Phone Number	6. បញ្ចូលព័ត៌មាន
	Subscriber's Name	• លខកិចព្រមព្រៀងបលេខអតិថិជន
	• Enter amount	• I01291510
	7. Select "Next"	
	8. Enter Request TAC (after getting code in your phone)	•
	9. Select "Confirm"	• បញ្ចូលចន្ទនទកប្រាក
	10. Select "Email Receipt" or "Make Another Payment"	7. ជ្រើសជីសយក "បន្ទាប់"
		8. បញ្ចូលព័ត៌មាន TAC (បន្ទាប់ទទួលបានលេខក្ខដក្នុងទូរសព្វ)
		9. ជ្រើ័សរើសយក "បញ្ជាក់"
	Mobile Phone	ា អូល ពេក
	1 Enter *989#	1. 5000 11. 1000 11. 1000 11. 1000 11. 1000 11. 1000 11. 1000
		1. ญ B1100 *989#
	2. Select "5. Bills Payment"	2. ជ្រើសវេសយ៍ក៍ "5. Bills Payment"
	3. Select type "1. Enter Biller "	3. ជ្រើសរើសប្រភេទ "1. Enter Biller "
	4. Enter biller code "1266" for KHR / "1366" for USDcurrency	4. សូមវាយ "1266" សំរាប់លុយរៀល / "1366" សំរាប់លុយដុល្លារអាមេរិក
	5. Enter agreement number/ customer number	5. សូមវាយលេខកិច្ចព្រមព្រៀង /លេខអតិថិជន
	6. Enter amount	6. បុព្ភលចំននទឹកប្រាក់
	7 Enter 4 Digit PIN Code	្ទ ៖ 7 ពេលលេខកដសមាត់៥ឧង់
កនាតារឯកទេស វីង		
Wing Specialized Bank	SMS notification on success Bill payment AEON	ននិត្តពេលលើយម្នាយក្នុងដែលការប្រកាស់ពាលការ
Wing Specialized Dank	1 Log in	កម្មរធទូរសព្វ
	2. Select "Bill Payment"	1. ចូលប្រើសេវា
	3. Select "Finance"	2. ជ្រើសរើសយក "ទូទាត់វិក្កយបត្រ"
	4. Select "AEON (KHR)" or "AEON (USD)"	3. ជ្រើសរើសយក "សេវាហិរញ្ញវត្ថុ"
	5. Enter information	4. ព្រើសពីសយក "AEON (KHR)" ប "AEON (USD)"
	Agreement No	5 ពោលព័ត៌មាន
	Amount	
	6. Select "Pay"	• បេខកឲ្ធព្រមព្រោជ
	SMS notification on success Bill payment AEON	• ចំនួនទកិប្រាក
		6. ជ្រើសរើសយក "ទូទាត់"
		ទទូលសារបញ្ជាក់អំពីការបង់វិក្កយបត្របានជោគជ័យ
	Mobile App	កម្មវីធីទូរសព្ទ
	1. Log in	. ចលប្រើសេវា
	2. Select "Bill Payment"	្រ ប ហកសម្រក "ឧទាត់វិកមហាក"
ទ្រូម៉ាន់នី		e. descendent ästerellendigt
- <i>•</i>	3. Select "Bank"	มพี่ เหรือ เหราะ และสาวารา
TrueMoney (Cambodia)	 Select "Bank" Select "AEON Specialized Bank (Cambodia) Plc " 	3. ជ្រើសរើសយក "ធំនាគារ"
TrueMoney (Cambodia) Limited	 Select "Bank" Select "AEON Specialized Bank (Cambodia) Plc." Exter A superport Number of Activity "View" 	3. ជ្រើសរើសយក "ធនាគារ" 4. ជ្រើសរើសយក "ធនាគារឯកទេស អ៊ីអន (ខេមប្វឌា) ភីអិលស៊ី"
TrueMoney (Cambodia) Limited	 Select "Bank" Select "AEON Specialized Bank (Cambodia) Plc." Enter Agreement Number and select "Next" 	3. ជ្រើសរើសយក "ធំនាគារ" 4. ជ្រើសរើសយក "ធនាគារឯកទេស អ៊ីអន (ខេមថ្វឌា) ភីអិលស៊ី" 5. បញ្ចូលព័ត៌មានលេខកិច្ចព្រមព្រៀង និង ជ្រើសរើសយក "បន្ទាប់"
TrueMoney (Cambodia) Limited	 Select "Bank" Select "AEON Specialized Bank (Cambodia) Plc." Enter Agreement Number and select "Next" Enter Amount and select "Next" 	 ជ្រើសរើសយក "ធនាគារ" ជ្រើសរើសយក "ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី" បញ្ចូលព័ត៌មានលេខកិច្ចព្រមព្រៀង និង ជ្រើសរើសយក "បន្ទាប់" បញ្ចូលព័ត៌មានចំនួនទឹកប្រាក់ និងជ្រើសរើសយក "បន្ទាប់"
TrueMoney (Cambodia) Limited	 Select "Bank" Select "AEON Specialized Bank (Cambodia) Plc." Enter Agreement Number and select "Next" Enter Amount and select "Next" Select "Confirm 	 ជ្រើសរើសយក "ធនាគារ" ជ្រើសរើសយក "ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ី" បញ្ចូលព័ត៌មានលេខកិច្ចព្រមព្រៀង និង ជ្រើសរើសយក "បន្ទាប់" បញ្ចូលព័ត៌មានចំនួនទឹកប្រាក់ និងជ្រើសរើសយក "បន្ទាប់" ជើសរើសយក "បញ្ជាក់"